

បរាជ័យដ៏ធំម្នាក់

ប្រមូល នូវសេចក្តីទុកចិត្តពីអ្នកដទៃ, ពុំមែនស្ថិតនៅលើត្រឹមតែ ចំណេះចេះដឹង និង ងារនោះឡើយ។ ម្យ៉ាងមួយទៀត, ការចេះដឹងសោតទៀត បើគ្មានការពិសោធពិតប្រាកដ វាគ្រាន់តែ ជាទ្រឹស្តីនិច្ចលតែប៉ុណ្ណោះ។ យើងសង្កេតឃើញថែមទៀតថា ការភាន់ច្រឡំញឹកញយ របស់លោក សម រង្ស៊ី វានាំឱ្យគាត់ ធ្វើការសម្រេចចិត្តម្តងៗ តែងតែមិនបានទៅតាមពេលវេលា។ គាត់ដើរម្តងទៅមុខ ម្តងថយក្រោយ ជាងពីរទស្សវត្សមកហើយ ដោយគ្មាន ចក្ខុវិស័យរយៈពេលវែង សំរាប់យុទ្ធសាស្ត្រ។ ការបោះបង់ចោលជ័យជំនះ នៅឆ្នាំ ២០១៣ សំរាប់តែកៅអីនៅរដ្ឋសភា ធ្វើឱ្យរលប់ នូវសេចក្តីសង្ឃឹម នៃប្រជាពលរដ្ឋទាំងនគរ។

ការប្រើកលយុទ្ធ ដើម្បីរស់រស់នេះឯង ដែលនាំឱ្យគណបក្សកាន់អំណាច មានប្រៀបជាងជានិច្ច។ ការវិនិច្ឆ័យ ឬ សេចក្តីសម្រេចចិត្តប្រញាប់ តែងតែបង្កើត ភាពច្របល់ផ្គុំផ្គង ដល់យុទ្ធសាស្ត្រ ដែលជាកត្តា នាំឱ្យមានការសង្ស័យ ជាប្រព័ន្ធនៅក្នុងគណបក្ស និង នៅក្នុងជួរអ្នកដឹកនាំ។ ការបង្កើត គណបក្សសង្គ្រោះជាតិ ជាការបង្កើត ប្រកបដោយសេចក្តីសង្ឃឹមជាក់ច្បាស់ ព្រោះជាកម្លាំងឈ្នះ នៃអស់អ្នកប្រជាធិបតេយ្យ តែកម្លាំងនេះ មានបញ្ហា នៅក្នុងថ្នាក់អ្នកដឹកនាំ ព្រោះលោកសម រង្ស៊ី ក្តី និង លោក កែម សុខា ក្តី គាត់មានចរិតជាអ្នកប្រជាធិបតេយ្យគួរឱ្យសង្ស័យ ដូច្នេះ វាបង្កើត នូវភាពមិនច្បាស់លាស់ នៃតម្លៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងគ្រប់ការសម្រេចចិត្ត របស់គណបក្ស។ ដូចយ៉ាង ចូលរួមចែកកៅអីគ្នា

